

IN THE COURT OF COMMON PLEAS OF _____ COUNTY
 នៅក្នុងតុលាការបណ្តឹងទូទៅនៃខោនធី _____

PLAINTIFF / ដើមចោទ

VS.

DEFENDANT / ចុងចោទ

CASE NO. / សំណុំរឿងលេខ _____

PROTECTION FROM ABUSE /
 ការការពារពីការរំលោភបំពាន

AFFIDAVIT OF SERVICE

I, _____,
 the undersigned, hereby state that I
 served a copy of the Notice of Hearing
 and Order, Petition and Temporary Order
 in the above-captioned action upon
 Defendant by handing the papers to

at the following address:

on the ____ day of _____,
 20__, at approximately _____
 o'clock __.m.

I verify that the statements made in
 this Affidavit are true and correct. I
 understand that false statements herein
 are made subject to the penalties of 18
 Pa.C.S. § 4904, relating to unsworn
 falsification to authorities.

សេចក្តីបញ្ជាក់អំពីការផ្តល់សេវាកម្ម

ខ្ញុំ _____ សូមបញ្ជាក់ថា ខ្ញុំ
 បានផ្តល់ឯកសារថតចម្លងនៃសេចក្តីជូនដំណឹងអំពី
 សវនាការនិងដីកា បណ្តឹង និងដីកាបណ្តោះអាសន្ន
 នៅក្នុងសកម្មភាពដែលត្រូវបានពិពណ៌នាខាងលើ
 ដល់ចុងចោទដោយប្រគល់ឯកសារទាំងនេះជូន

នៅអាសយដ្ឋានខាងក្រោម៖

នៅថ្ងៃទី ____ ខែ _____ ឆ្នាំ 20__
 នៅវេលាម៉ោងប្រហែល _____ ព្រឹក/រសៀល។

ខ្ញុំសូមប្រកាសថា សេចក្តីថែងនៅក្នុងសេចក្តី
 បញ្ជាក់នេះពិតជាត្រឹមត្រូវពិតប្រាកដមែន។ ខ្ញុំដឹងថា
 ការធ្វើសេចក្តីថែងមិនពិតនាំឱ្យខូចទទួលការពិន័យ
 តាម 18 Pa.C.S. § 4904 ពាក់ព័ន្ធនឹងការកែប្រែព័ត៌មាន
 ដោយមិនមានការដើរសម្របសម្រួលចំពោះមុខ
 អាជ្ញាធរ។

(Signature / ហត្ថលេខា)

(Title / មុខធាន)

(Address / អាសយដ្ឋាន)

(Date / កាលបរិចេទ)

THIS FORM MUST BE COMPLETED AND SIGNED BY THE PERSON WHO SERVES THE DEFENDANT WITH THE NOTICE OF HEARING AND ORDER, PETITION AND TEMPORARY ORDER. IT MUST BE FILED WITH THE PROTHONOTARY OR BROUGHT TO THE COURT ON THE HEARING DATE.

ទម្រង់បែបបទនេះត្រូវតែបំពេញ និងចុះហត្ថលេខា ដោយបុគ្គលដែលបានផ្តល់សេវាកម្មដល់ចុងហោទ ដោយមានសេចក្តីជូនដំណឹងអំពីសវនាការនិងដីកា បណ្តឹង និងដីកាបណ្តោះអាសន្ន។ ទម្រង់បែបបទនេះ ត្រូវតែដាក់ជូនក្រឡាបញ្ជី ឬយកទៅតុលាការនៅថ្ងៃ បើកសវនាការ។